


មាតិកា

ប្រវត្តិសង្ខេប	២
ទស្សនៈវិស័យ បេសកកម្ម និងគោលដៅយុទ្ធសាស្ត្រ	៣
ផលិតផល.....	៤
សាររបស់អគ្គនាយកប្រតិបត្តិ	៥
លទ្ធផលសំរេចបានប្រចាំ ឆ្នាំ២០១៧	៧
តំបន់ប្រតិបត្តិ	១២
ទស្សនៈកិច្ចសិក្សា.....	១៣
របាយការណ៍សវនកម្មប្រចាំ ឆ្នាំ២០១៧	១៤
អង្គការលេខ ឆ្នាំ២០១៧.....	២១
ម្ចាស់ភាគហ៊ុន.....	២២
ក្រុមប្រឹក្សាភិបាល	២២
គណៈគ្រប់គ្រង.....	២៣



ប្រវត្តិសង្ខេប

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេន.ខេ.ស៊ី (ខេមបូឌា)

ភីអិលស៊ី ជាអតីត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ខេ.ប៊ី.អេស.ស៊ី (ខេមបូឌា)ភីអិលស៊ី

ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិត និង

បានទទួលអាជ្ញាប័ណ្ណអាជីវកម្មពីធនាគារជាតិនៃ

កម្ពុជានៅថ្ងៃទី០៧ខែឧសភា ឆ្នាំ២០១៥

។ ប៊ី.អេន.ខេ.ស៊ី

មានដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាចំនួន

៩ ដប់លាន ដុល្លារអាមេរិក និងមានភាគហ៊ុន

១០០% ពីក្រុមហ៊ុន ប៊ី.អេន.ខេ ខាងក្រោម

ដែលមានការិយា

ល័យកណ្តាលស្ថិតនៅប្រទេសកូរ៉េខាងត្បូង។

គោលបំណងសំខាន់របស់គ្រឹះស្ថាន

ប៊ី.អេន.ខេ.ស៊ី


គឺផ្តល់ឱកាសការងារ និងផ្តល់សេវាកម្មហិរញ្ញវត្ថុ

ល្អឈានមុខគេ ដល់ប្រជាពលរដ្ឋកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី
អេនខេ ស៊ី ការិយាល័យកណ្តាល



ទស្សនៈវិស័យ បេសកកម្ម និង គោលដៅយុទ្ធសាស្ត្រ



ផលិតផល



ឥណទានអាជីវកម្មទូទៅ: គឺជាឥណទានក្រុម ឬ ទោល ផ្តល់ទៅអោយប្រជាពលរដ្ឋ ដែលមានបំណងចង់ខ្ចីប្រាក់យកទៅបង្កើត ឬ ពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូល ។ ឥណទាននេះ មានទំហំរហូតដល់ ៥០.០០០ដុល្លារអាមេរិក

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

គឺជាឥណទានទោល ផ្តល់ទៅអោយប្រជាពលរដ្ឋ ដែលមានបំណងចង់ខ្ចីប្រាក់យកទៅទិញសំភារៈប្រើប្រាស់ក្នុងគ្រួសារ ឬ ប្រើប្រាស់ផ្ទាល់ខ្លួន។ ឥណទាននេះ មានទំហំរហូតដល់ ១៥.០០០ដុល្លារអាមេរិក ឬសមមូលទៅនឹងប្រាក់ខ្មែររៀល ដែលមានរយៈពេលអតិបរមា៤៨ខែ ។



ឥណទានកសិកម្ម: គឺជាឥណទានក្រុម ឬ ទោល ផ្តល់ទៅអោយប្រជាកសិករ ដែលមានបំណងចង់ខ្ចីប្រាក់យកទៅបង្កើនរបរកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូល។ ឥណទាននេះ មានទំហំរហូតដល់ ១០.០០០ដុល្លារអាមេរិក ឬសមមូលទៅនឹងប្រាក់ខ្មែររៀល និងរយៈពេលអតិបរមា២៤ខែ។



សាររបស់អគ្គនាយកប្រតិបត្តិ


**"ភាពជោគជ័យរបស់អតិថិជន
គឺជាភ្នំសុបិន្តរបស់យើង"**

ខ្ញុំបាទ ជាក ប៊ីយ៉ុងស៊ី ជាអគ្គនាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេន.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី ។ ជាបឋមខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែស្រលាញ់ និងបានគាំទ្រដល់គ្រឹះស្ថានប៊ី.អេន.ខេ.ស៊ី រហូតមក។

គ្រឹះស្ថានរបស់យើងខ្ញុំបានចាប់ផ្តើមដំណើរការអាជីវកម្មប្រកបដោយភាពរលូន ដោយពុំមានបញ្ហារាំងស្ទះនោះ ទេ។ បើទោះបីជាទំហំប្រតិបត្តិការរបស់គ្រឹះស្ថាន យើងខ្ញុំនូវមានកំរិតតូចនៅឡើយក៏ពិតមែន ប៉ុន្តែយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថាន ប៊ី.អេន.ខេ.ស៊ី បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជន និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។ នៅក្នុងកំឡុងឆ្នាំ២០១៧ គ្រឹះស្ថាន ប៊ី.អេន.ខេ.ស៊ី បាននិងកំពុងមានការរីកចំរើនគួរអោយកត់សំគាល់ និងពង្រីកនូវតំបន់ប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ប្រកបដោយនិរន្តរភាព។ ជាលទ្ធផល យើងទទួលបានសមតុល្យអតិថិជនសរុប **១,៥៥៧ នាក់** ដែលបានទទួលនូវសេវាកម្មហិរញ្ញវត្ថុពីគ្រឹះស្ថានប៊ី.អេន.ខេ.ស៊ី

ចំពោះគុណភាពឥណទានល្អ ពេលគឺ អតិថិជនដែលសងយឺតច្រើនជាង៣០ថ្ងៃ
ស្ថិតនៅក្រោមមួយភាគរយគឺស្មើនឹង ០.៤៨%។ លើសពីនេះទៅទៀត គ្រឹះស្ថានរបស់យើងខ្ញុំ
បានបណ្តុះបណ្តាលបុគ្គលិកទាំងអស់អោយក្លាយទៅជាបុគ្គលិកដែលមានវិជ្ជាជីវៈខ្ពស់ខាងផ្នែកប្រតិបត្តិការ
ហិរញ្ញវត្ថុ តាមរយៈការបញ្ជូនបុគ្គលិកទៅចូលរួមវគ្គបណ្តុះបណ្តាលទាំងខាងក្នុង
និងខាងក្រៅស្ថាប័នទៅតាមភាពចាំបាច់ជាក់ស្តែងនៃការងារ ក្នុងនោះរួមមានវគ្គបណ្តុះបណ្តាលខាងក្នុងចំនួន
៣១ដង វគ្គបណ្តុះបណ្តាលខាងក្រៅឬសិក្ខាសាលាចំនួន១១ដង។ លើសពីនេះទៅទៀត
គ្រឹះស្ថានបានចូលរួមចំណែកក្នុងសកម្មភាពសង្គម ដោយបានឧបត្ថម្ភនូវទឹកប្រាក់ចំនួន
មួយពាន់ដុល្លារអាមេរិក សំរាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការព្យាបាលកុមារកម្ពុជាផងដែរ។
យោងតាមលទ្ធផលខាងលើ ខ្ញុំមានជំនឿថា គន្លឹះនៃភាពជោគជ័យរបស់គ្រឹះស្ថានយើងខ្ញុំ
គឺអាស្រ័យលើគុណភាពនៃធនធានមនុស្សដោយរួមបញ្ចូលទាំងអ្នកគ្រប់គ្រង បុគ្គលិក និងអតិថិជន
និយាយជាមួយមានន័យថា អតិថិជនសប្បាយចិត្តជាមួយនឹងភាពជោគជ័យរបស់ពួកគាត់ ហើយអ្នកគ្រប់គ្រង
និងបុគ្គលិករបស់គ្រឹះស្ថាន គឺអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងមានវប្បធម៌ការងារល្អ។
ចំពោះយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងបុគ្គលិករបស់គ្រឹះស្ថាន គឺផ្តោតសំខាន់ក្នុង
ការលើកកម្ពស់គុណភាពការងាររបស់បុគ្គលិកក្នុងរយៈពេលវែង ដែលចូលរួមចំណែកធ្វើអោយគ្រឹះស្ថានមាន
នភាពរីកចម្រើន។ ទាំងនេះមិនមែនជាគោលដៅក្នុងរយៈពេលខ្លី ឬផែនការអនុវត្តបណ្តោះអាសន្ននោះទេ
ពេលគឺគ្រឹះស្ថានយើងខ្ញុំនឹងអភិវឌ្ឍន៍ខ្លួនអោយក្លាយទៅជាគ្រឹះស្ថានឈានមុខគេ
ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ យើងនឹងបង្កើនប្រតិបត្តិការរបស់យើង
ក្នុងការស្វែងរកប្រាក់ចំណូលដែលជាផលប្រយោជន៍រួមទាំងអតិថិជន
និងបុគ្គលិក។ យើងនឹងបន្តអនុវត្តន៍ការងារប្រកបដោយភាពវៃឆ្លាតនេះ
ដើម្បីធ្វើអោយសំរេចបាននូវគោលដៅរបស់យើងនាពេលអនាគតតទៅមុខ។
សូមជូនពរដល់អតិថិជន និងបុគ្គលិកទាំងអស់ ឱ្យជួបតែសំណាងល្អ និងមានសុភមង្គលក្នុងក្រុមគ្រួសារ
ជានិរន្តរ៍។


សូមអរគុណ



ឆាក បីយ៉ុងស៊ី

លទ្ធផលសំរេចបានប្រចាំឆ្នាំ២០១៧

ការចូលរួមសកម្មភាពសង្គម



ក្នុងឆ្នាំនេះផងដែរ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ប៊ី.អេស.ខេ.ស៊ី
បានបរិច្ចាគថវិកាចំនួន
១.០០០ដុល្លារអាមេរិក

សកម្មភាពបុគ្គលិកទាំងអស់របស់គ្រឹះស្ថាន
ប៊ី អេស ខេ ស៊ី ចូលរួមវិធីបុណ្យភ្ជុំកង។



កសាងសមត្ថភាពបុគ្គលិក

ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ

ឈ្មោះវគ្គបណ្តុះបណ្តាល	ចំនួនអ្នកចូលរួម	កាលបរិច្ឆេទ	រយៈពេល	សមាសភាពអ្នកចូលរួម	រៀបចំដោយ
ការសំអាតសាច់ប្រាក់ (AML Training)	២៥	29-កក្កដា-១៧	០.៥ ថ្ងៃ	បុគ្គលិកទាំងអស់របស់សាខាស្រុកអង្គស្នួល	នាយកផ្នែកហិរញ្ញវត្ថុ
	៣៦	១៩-សីហា-១៧	០.៥ ថ្ងៃ	បុគ្គលិកទាំងអស់របស់សាខាក្រុងច្បារមន	
	១៦	១១-វិច្ឆិកា-១៧	០.៥ ថ្ងៃ	បុគ្គលិកគាំទ្រទាំងអស់របស់ការិយាល័យកណ្តាល	
	២២	១៦-ធ្នូ-១៧	០.៥ ថ្ងៃ	បុគ្គលិកទាំងអស់របស់សាខាការិយាល័យកណ្តាល	



ផ្នែករដ្ឋបាល និងធនធានមនុស្ស

ឈ្មោះវគ្គបណ្តុះបណ្តាល	ចំនួនអ្នកចូលរួម	កាលបរិច្ឆេទ	រយៈពេល	សមាសភាពអ្នកចូលរួម	រៀបចំដោយ
ការធានារ៉ាប់រងការងារ	៣៦	០១-មករា-១៧	០.៥ ថ្ងៃ	បុគ្គលិកទាំងអស់របស់ការិយាល័យកណ្តាល	ក្រុមហ៊ុនធានារ៉ាប់រង INFINITY
	២៧	២១-សីហា-១៧	០.៥ ថ្ងៃ	បុគ្គលិកទាំងអស់របស់សាខាស្រុកអង្គស្នួល	
	២១	២១-សីហា-១៧	០.៥ ថ្ងៃ	បុគ្គលិកទាំងអស់របស់សាខាក្រុងច្បារមន	
គោលការណ៍ធនធានមនុស្ស និងការផ្តល់ប្រាក់រង្វាន់	២១	០១-កុម្ភៈ-១៧	០.៥ ថ្ងៃ	បុគ្គលិកទាំងអស់របស់សាខាក្រុង ច្បារមន	ក្រុមការងារធនធានមនុស្ស



ផ្នែកប្រតិបត្តិការឥណទាន

ឈ្មោះវគ្គបណ្តុះបណ្តាល	ចំនួនអ្នកចូលរួម	កាលបរិច្ឆេទ	រយៈពេល	សមាសភាពចូលរួម	រៀបចំដោយ
ការបំពេញទំរង់ផែនការអាជីវកម្មចាប់ពី \$20,000 ឡើងទៅ	២១	១៤-មីនា-១៧	១ថ្ងៃ	មន្ត្រីឥណទាន សាខាស្រុកអង្គស្នួល	នាយិកាគ្រប់គ្រងទូទៅ និងមន្ត្រីជាន់ខ្ពស់ផ្នែកវិភាគហានិភ័យឥណទាន
គោលការណ៍នានា (ប្រតិបត្តិការឥណទាន) គ្រប់គ្រងហានិភ័យឥណទាន ការវាយតម្លៃឥណទាន (ទ្រព្យដាក់ធានា) ការបំពេញទំរង់ឥណទានក្រុម	៣០	២២-មេសា ដល់ ០៧-សីហា-១៧	៤ថ្ងៃ	មន្ត្រីឥណទាន សាខាស្រុកអង្គស្នួល ការិយាល័យកណ្តាល	មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគហានិភ័យឥណទាន
	២២	២៦-ឧសភា ដល់ ២៣-មិថុនា-១៧	២.៥ ថ្ងៃ	មន្ត្រីឥណទាន សាខាស្រុកអង្គស្នួល	
ជីវប្រវត្តិរបស់គ្រឹះស្ថាន គោលការណ៍នានា (ផែនការមនុស្សឥណទាន & គ្រប់គ្រងហានិភ័យឥណទាន) ប្រមូលព័ត៌មានការវាយតម្លៃ (ឥណទាន ទ្រព្យដាក់ធានា) ការបំពេញទំរង់ (ឥណទានក្រុម ទោល កិច្ចសន្យាប្រាក់កម្ចី បង្កើតអ៊ីប៉ូតែក ស្នើសុំរក្សាទុកលិខិតសម្គាល់កម្មសិទ្ធិ)	២	០២-០៥ ឧសភា-១៧	៤ថ្ងៃ	មន្ត្រីឥណទាន សាខាការិយាល័យកណ្តាល និងសាខាស្រុកអង្គស្នួល	
	៣	១៥-២១ មិថុនា-១៧	៤ថ្ងៃ	មន្ត្រីឥណទាន សាខាការិយាល័យស្រុកអង្គស្នួល និងសាខាច្បារមន	
	៩	០៣-០៦ កក្កដា-១៧	៤ថ្ងៃ	មន្ត្រីឥណទាន សាខាការិយាល័យកណ្តាល និងសាខាគ្រុងច្បារមន	
	៣	១៧- ២០ កក្កដា-១៧	៤ថ្ងៃ	មន្ត្រីឥណទាន សាខាការិយាល័យកណ្តាល និងសាខាស្រុកអង្គស្នួល	
	៣	០១- ០៤ សីហា- ១៧	៤ថ្ងៃ	មន្ត្រីឥណទាន សាខាស្រុកអង្គស្នួល និងសាខាគ្រុងច្បារមន	
	៨	១៥-១៨ សីហា-១៧	៤ថ្ងៃ	មន្ត្រីឥណទាន សាខាការិយាល័យកណ្តាល សាខាស្រុកអង្គស្នួល និងសាខាគ្រុងច្បារមន	
	៥	០៤-០៧កញ្ញា-១៧	៤ថ្ងៃ	មន្ត្រីឥណទាន សាខាការិយាល័យកណ្តាល សាខាស្រុកអង្គស្នួល និងសាខាគ្រុងច្បារមន	
	២	១០-១៣ តុលា-១៧	៤ថ្ងៃ	មន្ត្រីឥណទាន សាខាស្រុកអង្គស្នួល	
	២	០៦-១០ វិច្ឆិកា-១៧	៣ថ្ងៃ	មន្ត្រីឥណទាន សាខាស្រុកអង្គស្នួល និង សាខាគ្រុងច្បារមន	
	១	១២-១៤ ធ្នូ-១៧	៣ថ្ងៃ	នាយកសាខា ការិយាល័យកណ្តាល	
ការដឹកនាំ និងការគ្រប់គ្រងសាខា	៣	០៩-កញ្ញា- ១៧	១ថ្ងៃ	នាយកសាខា (ការិយាល័យកណ្តាល ស្រុកអង្គស្នួល និងគ្រុងច្បារមន)	នាយិកាគ្រប់គ្រងទូទៅ
ការលើកទឹកចិត្តបុគ្គលិក ផលប៉ះពាល់នៃបំណុលច្រើនលើសមត្ថភាពសងរបស់អ្នកខ្ចីប្រាក់ និងវិធានការទប់ស្កាត់ និង តួនាទីរបស់ មន្ត្រីឥណទាន	២៦	២២-វិច្ឆិកា-១៧	០.៥ ថ្ងៃ	នាយកសាខា ប្រធានក្រុមឥណទាន និង មន្ត្រីឥណទាន សាខាស្រុកអង្គស្នួល	
	៣៥	២៣-វិច្ឆិកា-១៧	០.៥ ថ្ងៃ	នាយកសាខា ប្រធានក្រុមឥណទាន និង មន្ត្រីឥណទាន បេឡាករ គណនេយ្យករ សាខាគ្រុងច្បារមន	



ផ្នែកដោះស្រាយបំណុល

ឈ្មោះវគ្គបណ្តុះបណ្តាល	ចំនួនអ្នកចូលរួម	កាលបរិច្ឆេទ	រយៈពេល	សមាសភាពអ្នកចូលរួម	រៀបចំដោយ
គោលការណ៍គ្រប់គ្រងការកើនឡើង	២៨	០៦-តុលា-១៧	០.៥ថ្ងៃ	បុគ្គលិកទាំងអស់ សាខាស្រុកអង្គស្វាយ	នាយកផ្នែកដោះស្រាយបំណុល
	៣៦	០៦-តុលា-១៧	០.៥ថ្ងៃ	បុគ្គលិកទាំងអស់ សាខាក្រុងច្បារមន	
	២៧	០៧-តុលា-១៧	០.៥ថ្ងៃ	នាយកសាខា ប្រធានក្រុមឥណទាន និង មន្ត្រីឥណទាន សាខាការិយាល័យកណ្តាល	
គោលការណ៍ដោះស្រាយបំណុល	២៣	២១-តុលា-១៧	០.៥ថ្ងៃ	នាយកសាខា ប្រធានក្រុមឥណទាន និង មន្ត្រីឥណទាន សាខាស្រុកអង្គស្វាយ	
	៣៣	២១-តុលា-១៧	០.៥ថ្ងៃ	នាយកសាខា ប្រធានក្រុមឥណទាន និង មន្ត្រីឥណទាន សាខាក្រុងច្បារមន	
	២៨	០១-វិច្ឆិកា-១៧	០.៥ថ្ងៃ	នាយកសាខា ប្រធានក្រុមឥណទាន និង មន្ត្រីឥណទាន សាខាការិយាល័យកណ្តាល	

៤៤	វគ្គបណ្តុះបណ្តាលខាងក្រៅ	១៥-ធ្នូ-១៧	១ ថ្ងៃ	នាយកសាខាការិយាល័យកណ្តាល
----	-------------------------	------------	--------	-------------------------

ល.រ	អ្នកចូលរួម	តួនាទី	វគ្គបណ្តុះបណ្តាល	កាលបរិច្ឆេទ	រយៈពេល	រៀបចំដោយ
១	លោក.បុក វង្សសាត្យា	មន្ត្រីផ្នែក IT	Fortigate កំរិតទី១	ចាប់ផ្តើម ០៣-មិថុនា-១៧	៤០ ម៉ោង	Proseth Informatics Center
២	លោក.ស្វង់ សាវ៉ា	នាយកផ្នែកដោះស្រាយបំណុល	ដំណើរការគ្រប់គ្រងហានិភ័យ (Operational Risk Management)	០៧-០៩-មិថុនា-១៧	៣ ថ្ងៃ	ស៊ីអិមអេ
៣	លោក. ប៉ា ប៉ុណ្ណតីរី	នាយកផ្នែកធនធានមនុស្សនិងរដ្ឋបាល	វេទិកាធនធានមនុស្សនៅកម្ពុជា(Cambodia HR Forum)	០៧-កក្កដា-១៧	០.៥ ថ្ងៃ	ស៊ីអិមអេ
៤	លោក.អ៊ុន រតនៈ	មន្ត្រីផ្នែកធនធានមនុស្សនិងរដ្ឋបាល				
៥	លោក. ប៉ា ប៉ុណ្ណតីរី	នាយកផ្នែកធនធានមនុស្សនិងរដ្ឋបាល	ការពិន្ទុគុណទាន(Credit Scoring)	២៩-សីហា-១៧	១ ថ្ងៃ	ស៊ីអិមអេ
៦	អ្នកស្រី.សួន បរិញ្ញា	ប្រធានបេឡា	ប្រាក់ក្លែងក្លាយ (Counterfeit Money)	២៣-មីនា-១៧	០.៥ ថ្ងៃ	ធនាគារជាតិនៃកម្ពុជា
៧	អ្នកស្រី.សុខ ខាន់ដារីណា	បេឡាករ		៣១-តុលា-១៧	០.៥ ថ្ងៃ	
៨	លោក.លាវ ដាក	នាយកផ្នែកហិរញ្ញវត្ថុ	បញ្ហាប្រឈមផ្សេងៗទាក់ទងនឹងការអនុវត្តន៍ស្តង់ដារ IFRS 9 and IFRS 16	២៥-មេសា-១៧	០.៥ ថ្ងៃ	ក្រុមហ៊ុនសវនកម្មឯករាជ្យ EY
៩	លោក.លាវ ដាក	នាយកផ្នែកហិរញ្ញវត្ថុ	បញ្ហាប្រឈមផ្សេងៗទាក់ទងនឹងការអនុវត្តន៍ស្តង់ដារIFRSលើកដំបូង	០៧-កក្កដា-១៧	០.៥ ថ្ងៃ	ក្រុមហ៊ុនសវនកម្មឯករាជ្យ EY & CPA Australia
១០	កញ្ញា.ហុង សុវណ្ណសីលា	គណនេយ្យករ	កាតព្វកិច្ចក្នុងការប្រកាសពន្ធប្រាក់ចំណេញប្រចាំឆ្នាំ	២០-វិច្ឆិកា-១៧	០.៥ ថ្ងៃ	នាយកដ្ឋានពន្ធដារ
១១	លោក.លួង ទេវី	គណនេយ្យករជាន់ខ្ពស់	ការបង់ពន្ធប្រចាំខែ	០៥-ធ្នូ-១៧	១ ថ្ងៃ	KICPAA
១២	លោកស្រី. ហឹម សុភា	នាយិកាគ្រប់គ្រងទូទៅ	សិក្ខាសាលាមីក្រូហិរញ្ញវត្ថុប្រចាំ	១៥-ធ្នូ-១៧	១ ថ្ងៃ	ស៊ីអិមអេ
១៣	លោក. ប៉ា ប៉ុណ្ណតីរី	នាយកផ្នែកធនធានមនុស្សនិងរដ្ឋបាល				
១៤	លោក.លួង ទេវី	គណនេយ្យករជាន់ខ្ពស់	មធ្យមភាពអត្រាការប្រាក់ក្រោយថ្មី(	២៧-ធ្នូ-១៧	០.៥ ថ្ងៃ	ធនាគារជាតិនៃកម្ពុជា

តំបន់ប្រតិបត្តិ



បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី បាននិងពង្រីកប្រតិបត្តិការរបស់ខ្លួន នៅទូទាំងរាជធានីភ្នំពេញ និងនៅបណ្តាខេត្តមួយចំនួនទៀត មានដូចជា ខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ ។

លើសពីនេះទៅទៀត នៅឆ្នាំបន្តបន្ទាប់គ្រឹះស្ថាននឹងបន្តពង្រីកប្រតិបត្តិការរបស់ខ្លួនទៅបណ្តាខេត្តផ្សេងៗទៀត

លទ្ធផលជាក់ស្តែង នៅចុងខែធ្នូ ឆ្នាំ២០១៧ គ្រឹះស្ថានបានផ្តល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋកម្ពុជា ដែលមានសមតុល្យអតិថិជនសរុបចំនួន ១,៥៥៧ នាក់ និងសមតុល្យផលបំព្រួតឥណទានសរុប ៥.៩១ លានដុល្លារអាមេរិក នៅក្នុង ៦៣៦ភូមិ ១៨២ឃុំ ៣២ស្រុក និង ៣ខេត្ត (រាជធានីភ្នំពេញ ខេត្ត កណ្តាល និងខេត្តកំពង់ស្ពឺ)។

រហូតដល់បច្ចុប្បន្ននេះ

គ្រឹះស្ថានបានបង្កើតសាខាចំនួនបី គឺសាខាការិយាល័យកណ្តាល សាខាស្រុកអង្គស្នួល



ទស្សនៈកិច្ចសិក្សា

គ្រឹះស្ថាន ប៊ី អេន ខេ ស៊ី បានបញ្ជូនបុគ្គលិកគ្រប់គ្រងចំនួន៤រូប ដែលមកពីនាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ នាយកដ្ឋានឥណទាននិងផ្សព្វផ្សាយ ផ្នែកព័ត៌មានវិទ្យា និងផ្នែកវិភាគឥណទាន ទៅទស្សនកិច្ច សិក្សានៅ ប៊ី អេន ខេ ខាងភីតាល់ ដែលអាសយដ្ឋាន នៅទីក្រុង ប៊ូសាននៃប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៩ រហូតដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្នុងគោលបំណងស្វែងយល់អំពីគន្លឹះសំខាន់ៗ នៃការជោគជ័យរបស់ ប៊ី អេន ខេ ខាងភីតាល់ និងស្វែងយល់ពីវប្បធម៌របស់ប្រទេសកូរ៉េ។ ជាពិសេសពួកគាត់ អាចបង្កើនចំណេះដឹង និងអភិវឌ្ឍន៍សមត្ថភាពការងាររបស់ខ្លួន ហើយអាចចូលរួមចំណែកក្នុងការអភិវឌ្ឍន៍គ្រឹះស្ថាន ប៊ី អេន ខេ ស៊ី នៅកម្ពុជាផងដែរ។



របាយការណ៍សវនកម្មឯករាជ្យប្រចាំឆ្នាំ ២០១៧

ជូនចំពោះ ភាគទុនិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលមានភាពពិតប្រាកដ ខាងក្រោមនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងរបាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន ព្រមទាំងរបាយការណ៍សំរាប់សាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យ សំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះ បង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើ ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ ហើយ និង សំរាប់សាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា (“CASs”) ហើយនិងបទបញ្ញត្តិ និងគោលការណ៍ណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជា។

មូលដ្ឋាននៃមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (“CISAs”)។ ការ ទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាម CISAs ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែក “ការទទួលខុសត្រូវរបស់ សវនករចំពោះការងារសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍នេះ។ យើងខ្ញុំ មានឯករាជ្យភាពពី ក្រុមហ៊ុន ដោយយោងតាមអនុក្រឹត្យស្តីពីក្រមសីលធម៌សម្រាប់វិជ្ជាជីវៈរបស់គណនេយ្យករជំនាញ និងសវនករ ជំនាញ ដែលចេញដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំក៏បានបំពេញនូវទំនួលខុស ត្រូវដទៃទៀតដែលតម្រូវដោយក្រមសីលធម៌នេះផងដែរ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំ បានទទួលមានលក្ខណៈគ្រប់គ្រាន់ និងសមហេតុសមផលដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់ យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

ព័ត៌មានផ្សេងៗដែលបានទទួលនាការសហបរិច្ឆេទនៃរបាយការណ៍របស់សវនករ រួមមានរបាយការណ៍របស់ក្រុម ប្រឹក្សាភិបាលដូចដែលបានបង្ហាញក្នុងទំព័រទី១ ដល់ទី៥។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវលើព័ត៌មាន ផ្សេងៗនេះ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុត្រូវបានផ្តល់លើ ព័ត៌មានផ្សេងៗនេះទេ ហើយយើងខ្ញុំក៏ មិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុងទម្រង់ណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។ ទាក់ទងនឹង ការងារសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំគឺការរកឃើញព័ត៌មានផ្សេងៗ នេះ ហើយពិចារណា ថាព័ត៌មានផ្សេងៗនេះមានសេចក្តីពិតភាពជាសារវន្តឬទេជាមួយនឹងរបាយការណ៍ ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានក្នុងការងារសវនកម្ម ឬជាព័ត៌មានផ្សេងៗនេះមាន កំហុសឆ្គងជាសារវន្តឬទេ។

ព័ត៌មានផ្សេងៗ (តពីទំព័រមុន)

ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវតម្រូវឲ្យរាយការណ៍ តាមភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ចំពោះព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងនិងក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងក្រុមហ៊ុន ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលបង្ហាញនូវទិដ្ឋភាព ពិតប្រាកដ និងត្រឹមត្រូវ ដោយអនុលោមទៅតាម CASs ហើយនិងបទបញ្ញត្តិ និងគោលការណ៍ណែនាំ ដែល ចេញដោយធនាគារជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែល គណៈគ្រប់គ្រងគិតថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជា សារវន្ត ដែលបណ្តាលមកពីការភ្លេចបង្ខំ ឬ ការភាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ គណៈគ្រប់គ្រងមានទំនួលខុសត្រូវលើការវាយតម្លៃលទ្ធភាព និន្នាការអាជីវកម្មរបស់ក្រុមហ៊ុន និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណា ដែល ទាក់ទងនឹងនិន្នាការអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិន្នាការអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យរបស់ ក្រុមហ៊ុន លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងលាយ ឬបញ្ឈប់ប្រតិបត្តិការណ៍ក្រុមហ៊ុន ឬ ក៏ គ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការត្រួតពិនិត្យដំណើរការនៃ ការរាយការណ៍ អំពីហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការភ្លេចបង្ខំ ឬ ការភាន់ច្រឡំ ហើយធ្វើការ ចេញផ្សាយរបាយការណ៍របស់សវនករដែលរួមមានបទពិសោធន៍របស់យើងខ្ញុំ។ ការធានាអះអាងដែលសម ហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាការងារសវនកម្មដែលប្រព្រឹត្តទៅ ដោយអនុលោមតាម CISA's តែងតែរកឃើញកំហុសឆ្គងជាសារវន្តដែលមាននោះទេ ។ កំហុសឆ្គងអាចកើត ចេញពីការភ្លេចបង្ខំ ឬ ការភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែក លើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាម CISA's យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកប ដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពី ការភ្លេចបង្ខំ ឬ ការភាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំង នោះ ហើយប្រមូលភស្តុតាងសវនកម្មអោយបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុង ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែល បណ្តាលមកពីការភ្លេចបង្ខំមានកម្រិតខ្ពស់ជាង កំហុសឆ្គងដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថា ការភ្លេចបង្ខំអាចពាក់ព័ន្ធនឹងការឃុបឃិត ការបង្ខំ ការលុបចេញដោយចេតនា ការរាយការណ៍មិនត្រឹម ត្រូវ ឬ មិនគោរពតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងទំនើប)

- ស្វែងយល់អំពីប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការគ្រូតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងនៅក្នុងប្រព័ន្ធគណនេយ្យ និងតាមរយៈកស្តតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន លើវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ កាលៈទេសៈទាំងឡាយណាដែលនាំ ឲ្យមានការសង្ស័យជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ។ ប្រសិនបើយើងសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍សវនករលើកំណត់សម្គាល់ពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនករ ។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬ កាលៈទេសៈនាពេលអនាគត ក៏អាចបង្កឲ្យក្រុមហ៊ុនមិនអាចបន្តនិរន្តរភាពរបស់អាជីវកម្មបានផងដែរ។
- វាយតម្លៃការដាក់បង្ហាញ ទម្រង់ និងមាតិកាទាំងស្រុងនៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថា របាយការណ៍ហិរញ្ញវត្ថុតំណាងឲ្យប្រតិបត្តិការណ៍ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាពដែលបានគ្រោងទុក និងពេលវេលានៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំក៏ឃើញក្នុងពេលធ្វើសវនកម្ម។



Ernst & Young (Cambodia) Ltd.
 ក្រុមហ៊ុនគណនេយ្យករជំនាញ
 សវនករប្រតិបត្តិ
 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩

តារាងគុណប្រការ

កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

កំណត់ សម្គាល់	2017		2016	
	បុព្វហេតុ	សមមូល តាមរយៈ (កំណត់សម្គាល់ 2.1)	បុព្វហេតុ	សមមូល តាមរយៈ (កំណត់សម្គាល់ 2.1)
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	3	19,798	79,925	6,974
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	4	501,713	2,025,415	500,873
សមតុល្យជាមួយធនាគារផ្សេងៗ	5	2,111,814	8,524,586	5,407,519
ឥណទាន និងប្រេប្រទានទៅអតិថិជនសុទ្ធ	6	5,846,893	23,603,907	2,837,450
ទ្រព្យសកម្មផ្សេងៗ	7	97,743	394,589	87,467
អចលនទ្រព្យ និងហត្ថបករណ៍	8	308,671	1,248,105	352,427
កម្មវិធីកុំព្យូទ័រ	9	6,882	28,975	7,945
ទ្រព្យសកម្មសរុប		8,893,114	35,901,502	9,200,655
ទ្រព្យអកម្ម និង មូលនិធិម្ចាស់ភាគហ៊ុន				
ទ្រព្យអកម្ម				
បំណុលពន្ធលើប្រាក់ចំណេញ	10	995	4,017	484
បំណុលផ្សេងៗ	11	62,204	251,118	36,033
ទ្រព្យអកម្មសរុប		63,199	255,135	36,517
មូលនិធិម្ចាស់ភាគហ៊ុន				
ដើមទុន	12	10,000,000	40,370,000	10,000,000
នាគបង្ក		(1,170,085)	(4,723,833)	(835,862)
មូលនិធិម្ចាស់ភាគហ៊ុនសរុប		8,829,915	35,646,367	9,164,138
ទ្រព្យអកម្ម និងមូលនិធិម្ចាស់ភាគហ៊ុនសរុប		8,893,114	35,901,502	9,200,655

របាយការណ៍លទ្ធផល

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	<i>កំណត់ សម្គាល់</i>	<i>2017</i>		<i>2016</i>	
		<i>ដុល្លារអាមេរិក</i>	<i>សមមូល ពាន់រៀល (កំណត់សម្គាល់ 2.1)</i>	<i>ដុល្លារអាមេរិក</i>	<i>សមមូល ពាន់រៀល (កំណត់សម្គាល់ 2.1)</i>
ចំណូលប្រតិបត្តិការ					
ចំណូលការប្រាក់	13	817,608	3,300,683	476,474	1,923,526
ចំណាយការប្រាក់	14	-	-	(133,052)	(537,131)
ចំណូលការប្រាក់សុទ្ធ		817,608	3,300,683	343,422	1,386,395
ចំណូលផ្សេងៗ	15	81,336	328,353	24,502	98,915
ចំណាយប្រតិបត្តិការ	16	(1,191,448)	(4,809,875)	(799,203)	(3,226,383)
សំវិទានធនលើការបាត់បង់ឥណទាននិងបុរេប្រទានទៅអតិថិជន	6	(32,723)	(132,103)	(8,166)	(32,966)
ខាតមុនបំណុល		(325,227)	(1,312,942)	(439,445)	(1,774,039)
ពន្ធលើប្រាក់ចំណេញ	10	(8,996)	(36,317)	(5,022)	(20,274)
ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ		(334,223)	(1,349,259)	(444,467)	(1,794,313)


របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	<i>ដើមទុន</i> <i>ដុល្លារអាមេរិក</i>	<i>ខាតបង់</i> <i>ដុល្លារអាមេរិក</i>	<i>សរុប</i> <i>ដុល្លារអាមេរិក</i>
ខាងលើ ២០១៧			
សមតុល្យដើមទុន	10,000,000	(835,862)	9,164,138
ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ	-	(334,223)	(334,223)
សមតុល្យនៅចុងគ្រា	10,000,000	(1,170,085)	8,829,915
សមមូលពាក់រៀល (កំណត់សម្គាល់លេខ ២.១)	40,370,000	(4,723,633)	35,646,367
ខាងលើ ២០១៦			
សមតុល្យដើមទុន	4,000,000	(391,395)	3,608,605
ដើមទុនបន្ថែម	8,000,000	-	8,000,000
ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ	-	(444,467)	(444,467)
សមតុល្យនៅចុងគ្រា	10,000,000	(835,862)	9,164,138
សមមូលពាក់រៀល (កំណត់សម្គាល់លេខ ២.១)	40,370,000	(3,374,375)	36,995,625

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

		2017		2016	
	កំណត់សម្គាល់	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)
សកម្មភាពប្រតិបត្តិការ					
ខាតបង់បំណុល		(325,227)	(1,312,942)	(439,445)	(1,774,039)
ការវិវត្តសម្រួល					
វិលសំណើអចលនទ្រព្យបម្រែបម្រួលនៅក្នុងទ្រព្យសកម្ម និងទ្រព្យអកម្មប្រតិបត្តិការ		102,454	413,809	70,754	285,634
សមតុល្យជាមួយធនាគារជាតិខ្មែរកម្ពុជា	4	-	-	(300,000)	(1,211,100)
ឥណទាន និង បុរេប្រទានទៅអតិថិជន	6	(3,009,443)	(12,149,121)	(808,482)	(3,263,842)
ទ្រព្យសកម្មផ្សេងៗ	7	(10,277)	(41,489)	(46,387)	(187,264)
ទ្រព្យអកម្មផ្សេងៗ	11	26,172	105,856	22,915	92,508
		(3,216,321)	(12,984,287)	(1,500,645)	(6,058,103)
ពន្ធលើប្រាក់ចំណេញដែលបានបង់	10	(8,485)	(34,254)	(4,805)	(19,398)
សាច់ប្រាក់សុទ្ធប្រើប្រាស់លើសកម្មភាពប្រតិបត្តិការ		(3,224,806)	(13,018,541)	(1,505,450)	(6,077,501)
សកម្មភាពវិនិយោគ					
ការទិញអចលនទ្រព្យនិងហត្ថបករណ៍	8	(55,785)	(225,204)	(242,779)	(980,099)
ការទិញកុំព្យូទ័រ		(1,650)	(6,661)	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់លើសកម្មភាពវិនិយោគ		(57,435)	(231,865)	(242,779)	(980,099)
សកម្មភាពហិរញ្ញប្បទាន					
ប្រាក់ទទួលបានពីកម្ចី		-	-	(1,000,000)	(4,037,000)
ការបោះដើមទុន		-	-	6,000,000	24,222,000
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		-	-	5,000,000	20,185,000
(កំហាយ) កំណើនសុទ្ធនៃសាច់ប្រាក់និងសាច់ប្រាក់សមមូលក្នុងកាលបរិច្ឆេទ		(3,282,241)	(13,250,406)	3,251,771	13,127,400
សាច់ប្រាក់និងសាច់ប្រាក់សមមូលខាងដើមកាលបរិច្ឆេទ		5,415,388	21,881,832	2,163,595	8,782,560
លម្អៀងពីអត្រាប្តូរប្រាក់		-	-	-	(28,128)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងកាលបរិច្ឆេទ	3	2,133,125	8,611,426	5,415,366	21,861,832

អង្គការលេខ ឆ្នាំ២០១៧



ម្ចាស់ភាគហ៊ុន

ក្រុមហ៊ុន ប៊ី.អេស.ខេ ខាប័កីតាល់ ខូអិលធីឌី ជាអតីតក្រុមហ៊ុន ប៊ី.អេស ខាប័កីតាល់ ខូអិលធីឌី និងបានប្តូរឈ្មោះទៅជាក្រុមហ៊ុន ប៊ី.អេស.ខេ ខាប័កីតាល់ នៅខែមីនាឆ្នាំ២០១៥។ ក្រុមហ៊ុននេះ បានបង្កើតឡើងនៅឆ្នាំ២០១០ ដែលមានទីស្នាក់ការនៅទីក្រុងប៊ូសាន (Busan) នៃប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន ប៊ី.អេស.ខេ ខាប័កីតាល់ ខូអិលធីឌី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ប៊ី.អេស.ខេ Financial Group Inc. ។

ក្រុមហ៊ុន ប៊ី.អេស.ខេ ខាប័កីតាល់ ខូអិលធីឌី គឺជាក្រុមហ៊ុនឯកទេសផ្នែកឥណទាន មានប្រតិបត្តិការនៅប្រទេសកូរ៉េខាងត្បូង ដែលផ្តោតសំខាន់ក្នុងការផ្តល់ការគាំទ្រដល់អតិថិជន មានប្រាក់ចំណូលកំរិតទាប និងមធ្យម។ ក្រុមហ៊ុន បានផ្តល់ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ផ្តល់ប្រាក់កម្ចីទិញផ្ទះ ផ្តល់ហិរញ្ញប្បទានជួល ផ្តល់ហិរញ្ញប្បទានរំលោះ ផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនសាជីកម្ម និងផ្តល់សេវាទូទាត់វិក័យប័ត្រតាមរោងចក្រនានា ជាដើម។ល។

ក្រុមប្រឹក្សាភិបាល



លោក. គីម អ៊ីលស៊ូ
ប្រធានក្រុមប្រឹក្សាភិបាល



លោក. ផាក
ប៊ីយ៉ុងស៊ូសមាជិកក្រុមប្រឹ



លោក. ជួ អ៊ីហ៊ុន
សមាជិកក្រុមប្រឹក្សាភិបាល

គណៈគ្រប់គ្រង



លោក. Park Byoung Soo

ជាប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី។

មុនពេលលោកចូលមកបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ប៊ី.អេស.ខេ.ស៊ី នៅប្រទេសកម្ពុជា នៅខែមីនា ឆ្នាំ២០១៤
លោកធ្លាប់ធ្វើជានាយកផ្នែក ហិរញ្ញវត្ថុ និង
ផ្នែកឥណទាននៃក្រុមហ៊ុន BNK Capital Co., Ltd
បានរយៈពេល ៤ ឆ្នាំ និង
ធ្លាប់ជាអនុប្រធានផ្នែកវាយតម្លៃហានិភ័យឥណទាននៃក្រុមហ៊ុន
ន Woori Capital Co., Ltd បានរយៈពេល ៦ ឆ្នាំ។
លើសពីនេះទៅទៀតលោកក៏ធ្លាប់ជានាយកសាខាផ្នែកឥណទាន
និងធ្លាប់ជាប្រធានសាខាផ្នែកគ្រប់គ្រងហានិភ័យ
និងកម្មវិធីឈ្នួលយន្តនៃក្រុមហ៊ុន Aju Capital Co., Ltd
បានរយៈពេល ៩ ឆ្នាំ និងធ្លាប់ជានាយកគ្រប់គ្រងផ្នែកលក់
និងឥណទានយានយន្តនៃក្រុមហ៊ុន Daewoo Motor Sales
Co., Ltd បានរយៈពេល ១១ ឆ្នាំ។
លោកមានបទពិសោធន៍ច្រើនឆ្នាំក្នុងការគ្រប់គ្រងបុគ្គលិកនៅ
ក្រោមបង្គាប់ និង ដឹកនាំការអនុវត្តប្រតិបត្តិការឥណទាន
ទប់ស្កាត់ហានិភ័យ
ដើម្បីធានាអោយបាននូវនិរន្តរភាពនៃគុណភាពឥណទាន
ព្រមទាំងផ្តល់នូវបច្ចេកទេសផ្សេងៗដល់សាខា
និងធានាអោយបានរាល់ការអនុវត្តគោលនយោបាយ
គោលការណ៍ និង នីតិវិធីផ្សេងៗ
អោយឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យធនាគារ។



លោក. Moon Sung Jin

ជាអគ្គនាយករងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី
(ខេមបូឌា) ភីអិលស៊ី។

មុនចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី
នៅ ខែ មករា ឆ្នាំ២០១៦
លោកធ្លាប់ជាមន្ត្រីទទួលបន្ទុកខាងផ្នែកគ្រប់គ្រងមូលនិធិនៃក្រុមហ៊ុន
Samwon Pharmacy រយៈពេលពីរឆ្នាំ
ធ្លាប់ជាមន្ត្រីដោះស្រាយបំណុលឥណទានរបស់ក្រុមហ៊ុនA&P
Finance (APRO Service Group) នៅសាខា Seo-myeon
រយៈពេលពីរឆ្នាំ លោកធ្លាប់ធ្វើការនៅធនាគារសន្សំប្រាក់
Solomon ក្រុង Busan រយៈពេល៦ឆ្នាំ
ក្នុងនោះមានតួនាទីជាមន្ត្រីនាយកដ្ឋានហិរញ្ញវត្ថុ
រយៈពេលពីរឆ្នាំ និងជានាយករងនាយកដ្ឋានហិរញ្ញវត្ថុ
រយៈពេលបួនឆ្នាំ និងចុងក្រោយ លោកធ្លាប់ធ្វើការនៅ BNK
Capital Co., Ltd ក្នុងតួនាទីជាប្រធានក្រុមវាយតម្លៃហិរញ្ញវត្ថុ
រយៈពេលបួនឆ្នាំ។
ធ្លាប់ធ្វើការនៅ BNK Capital Co., Ltd
ក្នុងតួនាទីជាប្រធានក្រុមវាយតម្លៃហិរញ្ញវត្ថុ រយៈពេលបួនឆ្នាំ។
លោកមានបទពិសោធន៍ច្រើនឆ្នាំក្នុងការបង្កើតរចនាសម្ព័ន្ធការ
ងារនៅក្នុងនាយកដ្ឋានហិរញ្ញវត្ថុ ការប្រមូលនិង
វាយតម្លៃប្រាក់កម្ចី
ការបង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យនិងប្រព័ន្ធគ្រប់គ្រងអតិថិជន
និងការគ្រប់គ្រងមូលនិធិក្រុមហ៊ុន។លោកបានបញ្ចប់ការ
សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Busan



កញ្ញា. ហ៊ុយ សុកា

ជានាយិកាគ្រប់គ្រងទូទៅនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី។

មុនចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី នៅខែមេសាឆ្នាំ២០១៥ កញ្ញា ធ្លាប់ធ្វើជាអគ្គលេខាធិការនៅសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា (CMA) រយៈពេល៩ឆ្នាំ និងជាមន្ត្រីគ្រប់គ្រងឯកសារនិងព័ត៌មាននៅអង្គការអភិវឌ្ឍន៍សកម្មភាពនិងពិការភាព (ADD) រយៈពេល៤ឆ្នាំ និងធ្លាប់ធ្វើជាមន្ត្រីផ្នែកកសិកម្មទទួលបន្ទុកផ្នែកច្បារដំណាំតាមគ្រួសារ និងអាហាររូបត្ថម្ភ នៅអង្គការចំរើនជាតិខ្មែរ(CCK) / អង្គការ Helen Keller អន្តរជាតិ (HKI) រយៈពេល៣ឆ្នាំ។

កញ្ញា មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការគ្រប់គ្រងប្រតិបត្តិការនៅក្នុងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាការបណ្តុះបណ្តាលស្តីពីសេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មដែលមិនពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ (សកម្មភាពសង្គម)សំរាប់សាធារណៈរួមមានដូចជា៖ ការសន្សំប្រាក់ការធានារ៉ាប់រងខ្នាតតូច ការគ្រប់គ្រងប្រសិទ្ធភាពការងារសង្គម(SPM) គោលការណ៍ការពារអតិថិជន (CPP) ការបណ្តុះបណ្តាលស្តីពីការអប់រំហិរញ្ញវត្ថុនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត កញ្ញា ធ្លាប់បានគ្រប់គ្រង និងអនុវត្តន៍ផ្ទាល់ទៅលើគំរោងមួយចំនួនរបស់អង្គការ អេ ឌី ឌី និងអង្គការ ស៊ី ស៊ី ខេ/អេច ខេ អាយ ដែលពាក់ព័ន្ធនឹងសិទ្ធិរបស់ជនពិការ និងកសិកម្មសំរាប់ស្តុនដំណាំគ្រួសារនិងអាហាររូបត្ថម្ភ។ កញ្ញា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ និងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងទូទៅ នៅសកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៥ និងឆ្នាំ២០០៨។ លើសពីនេះទៅទៀត កញ្ញា បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈមួយចំនួន



លោក. លាវ ដាវ៉ា

ជានាយកផ្នែកហិរញ្ញវត្ថុនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី ។

មុនចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី នៅខែឧសភា ឆ្នាំ២០១៥ លោកធ្លាប់ជានាយកផ្នែកហិរញ្ញវត្ថុនៅអង្គការទឹកស្អាត១០០១ រយៈពេល១ឆ្នាំ និងធ្លាប់បំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសិលានិធិ រយៈពេល១៤ឆ្នាំ ក្នុងតួនាទីផ្សេងៗគ្នាដូចជា៖ នាយកគណនេយ្យកម្របចាំសាខា មន្ត្រីអភិវឌ្ឍន៍ផលិតផល នាយកផ្នែកទីផ្សារ នាយកនាយកដ្ឋានហិរញ្ញវត្ថុ និងធ្លាប់ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។ លោក មានបទពិសោធន៍ជាច្រើនឆ្នាំពាក់ព័ន្ធនឹងការងារគណនេយ្យ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល ការផ្សព្វផ្សាយទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ និងសវនកម្មផ្ទៃក្នុងពាក់ព័ន្ធនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នៅក្នុងឆ្នាំ២០០៧ លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅសកលវិទ្យាល័យប្រាយ និងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងអាជីវកម្មអន្តរជាតិ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនៅក្នុងឆ្នាំ២០០២។ លោក ធ្លាប់បានសិក្សាវគ្គបណ្តុះបណ្តាល

កំណត់ត្រាអ្នកអាន៖ កំណត់ត្រា និង អត្ថបទផ្សេងៗ



លោក. ប៉ា ប៉ុណ្ណតី ជានាយកផ្នែកធនធានមនុស្ស និងរដ្ឋបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី។

មុនចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេន.ខេ.ស៊ី
នៅខែតុលា ឆ្នាំ២០១៥ លោកធ្លាប់ធ្វើជាប្រធាន
ផ្នែកគ្រប់គ្រងធនធានមនុស្សនៅក្រុមហ៊ុន សោម៉ា
រយៈពេល៣ឆ្នាំ និងធ្លាប់ជានាយកផ្នែក
ធនធានមនុស្សនៅគ្រឹះស្ថាន
មីក្រូហិរញ្ញវត្ថុម៉ាកស៊ីម៉ារយៈពេល ៤ឆ្នាំ។

លោកមានបទពិសោធន៍

ទៅលើការផ្តល់ប្រឹក្សាអំពីធនធានមនុស្សសំរាប់គ្រឹះស្ថានមី
ក្រូហិរញ្ញវត្ថុ និងធ្លាប់បានបង្រៀននៅសាកលវិទ្យាល័យ
រយៈពេល១ឆ្នាំផងដែរ។ នៅក្នុងឆ្នាំ២០០៦

លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ នៅសកលវិទ្យាល័យហៀល ប្រាយ និងបានបញ្ចប់

ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងអាជីវកម្មនៅវិទ្យាស្ថានជាតិគ្រប់គ្រងនៅក្នុងឆ្នាំ២០០៣។ ក្រៅពីនេះលោកបានសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ស្តីពី

តាមគំរូក្នុងមេត្រីក្រឹត្យ តាមគំរូក្នុងផែនការបទដ្ឋានសេចក្តី



លោក. ស៊ីង សាវុធ

ជានាយកផ្នែកដោះស្រាយបំណុលនៃគ្រឹះស្ថានមីក្រូហិរញ្ញ
វត្ថុ ប៊ី.អេន.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី។

មុនចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ប៊ី.អេស.ខេ.ស៊ី នៅខែមេសា ឆ្នាំ២០១៥ លោក
ធ្លាប់ជាមន្ត្រីឥណទាននៅធនាគារ អេ ស៊ី លី
ជា រយៈពេល ៦ឆ្នាំ និង ធ្លាប់ជាគ្រូបង្រៀនគណិតវិទ្យា
រូបវិទ្យានិង ភាសាអង់គ្លេស រយៈពេល៨ឆ្នាំ
នៅសាលាឯកជន សាលារដ្ឋ និងសកលវិទ្យា
ល័យផងដែរ។ លោក មានបទពិសោធន៍ជាច្រើនឆ្នាំ
ទាក់ទងទៅនឹងការវាយតម្លៃឥណទាន
ការវាយតម្លៃទៅលើប្រព្យជាក់ធានា ការទំនាក់ទំនងល្អ
ជាមួយអាជ្ញាធរក្នុងតំបន់

និងសមាជិកសហគមន៍ព្រមទាំងអតិជនចាស់ និង ថ្មីនៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន ដើម្បីធានាអោយ បាននូវតំណទានប្រកបដោយគុណភាពខ្ពស់។ លោក បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកផែនការដឹកនាំ និងរដ្ឋបាលអប់រំ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ នាឆ្នាំ២០១១ និង

អញបំប្លែងបរិយាកាសនៃកំលាំងនៃចំណេះដឹងសាស្ត្រាស្រ័យ



លោក ស៊ីម ណាវ៉ាន់ ជានាយករងសវនកម្មផ្ទៃក្នុង នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី

មុនពេលចូលបម្រើការងារនៅ ប៊ីអេសខេស៊ី ក្នុងខែមេសា ឆ្នាំ ២០១៥ លោកបានធ្វើការជា មន្ត្រីសវនកម្មផ្ទៃក្នុង នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រយៈពេលបីឆ្នាំ ហើយក៏បានធ្វើជា មន្ត្រីគណនេយ្យ និងមន្ត្រីសេវាអតិថិជន រយៈពេល ៣ ឆ្នាំ ផងដែរ ។ ជារួម លោកមានបទពិសោធន៍ផ្នែកគណនេយ្យ និងសវនកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុរយៈពេល ៦ ឆ្នាំ ។

បច្ចុប្បន្ននេះ លោកកំពុងតែបន្តការសិក្សាកម្មវិធី អេស៊ីស៊ីអេ និងស៊ីអេដឺ នៅ «FTMS Global Academy School» ដែលផ្តោតសំខាន់លើជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ និងសវនកម្ម ហើយបានរៀនចប់ FA1, FA2, MA1, F1, F2, F3 និង F8 ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យធនធានមនុស្សក្នុងឆ្នាំ ២០០៨ ។ លោកបានសិក្សា «ច្បាប់ស្តីពីពន្ធដាររបស់កម្ពុជា» នៅសាលាជាតិពន្ធដារ ហើយក៏បានប្រឡងជាប់ «ភ្នាក់ងារសេវាកម្មពន្ធដារ» ពី អគ្គនាយកដ្ឋានពន្ធដារ ។ លើសពីនេះទៀត លោកបានរៀនចប់ភាសាអង់គ្លេសទូទៅនៅ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។



លោក. អាន សុខខាត់ ជាមន្ត្រីផ្នែកព័ត៌មានវិទ្យា នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី ។

មុនចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី នៅខែមេសាឆ្នាំ២០១៥ លោក ធ្លាប់ជាបុគ្គលិកនៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុហ្គ្រីនសេនត្រល់ ទទួលបន្ទុកផ្នែកDatabase រយៈពេល២ឆ្នាំ និងធ្លាប់ជាបុគ្គលិកក្រុមហ៊ុន GEOLINK Group Co., Ltd ផ្នែក Software Developer រយៈពេល២ឆ្នាំ ជាបុគ្គលិកសាលារៀនអន្តរជាតិ អាយ.អ៊ី.អិល ផ្នែកសំរាប់សំរួលព័ត៌មានរយៈពេល១ឆ្នាំ និង ធ្លាប់ជាគ្រូបង្រៀនផ្នែកព័ត៌មានវិទ្យានៅសាលារៀន អាយតិច អន្តរជាតិ រយៈពេល២ខែ។ លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្ម និង បច្ចេកវិទ្យាកុំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ២០០៩ ។

លោកបានចូលរួម វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ផ្នែក C- Programming , C++, Java Programming (OOP, Servlets, JSP), C#, PHP, MySQL, ASP.net, Java/VB Script, CSS, VB.net, SQL Server,

